



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 320 July 12th - 25th, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

**លោក ដូមីនិក ឡាយ (Dominik Lay) ឈ្នះ ៣ ដង
នៅក្នុងតុលាការ ទទួលបានសម្លាប់ប្រណិធានក្នុងនាម
ជាគណៈកម្មាធិការសាលារៀនក្តីឧទ្ធរណ៍នីក្រុងឡូវែល នៅតែបន្ត...**

**Dominik Lay Wins 3 Times in Court,
Gets Sworn in as School Committee;
City of Lowell Appeal Continues...**

ដោយ៖ សុបិន ពិន

By Soben Pin

ជនជាតិអាមេរិកាំងដើមកំណើតខ្មែរម្នាក់ឈ្មោះ ដូមីនិក ឡាយ (Dominik Lay) បានស្បថចូលកាន់តំណែងជាសមាជិកគណៈកម្មាធិការសាលារៀន ដើម្បីបំពេញកន្លែងទំនេរ បន្ទាប់ពីបានឈ្នះលើបញ្ហាប្រឈមផ្នែកច្បាប់ជាច្រើនលើក។ តំណែងនេះបានក្លាយជាទំនេរនៅក្នុងខែកុម្ភៈបន្ទាប់ពីសមាជិកគណៈកម្មាធិការសាលារៀនលោក Robert Hoey បានប្រើភាសាសិនិយាយ "មើលងាយជាតិសាសន៍" នៅលើទូរទស្សន៍ខ្សែកាបក្នុងស្រុកមួយ។ លោកត្រូវបានស្នើឱ្យ លាលែងពីតំណែងភ្លាមៗ ដោយអភិបាលក្រុងឡូវែលលោក John Leahy និងមន្ត្រីជាប់ឆ្នោតក្នុង



Photo Caption: City Clerk Michael Geary Swears in Domink Lay to fill in School Committee vacancy at Lowell City Hall on Tuesday May 12, 2021.

A Cambodian American named Dominik Lay was sworn in as a school committee member to fill a vacancy after winning several legal challenges Lay vs. City of Lowell & Others. The position became vacant in February, after school committee member Robert Hoey used a "racial slur" language on a local cable television. He was asked to immediately resign by Lowell Mayor John Leahy and all local elected offi-

Please see /02

តទៅទំព័រទី០២

លោកស្រី ឱ វណ្ណឌីន ៖ កម្ពុជាដើរដល់បន្ទាត់ក្រហមហើយ កន្លែងសង្គ្រោះបន្ទាន់អ្នកជំងឺកូវីដ ពេញសឹងគ្រប់កន្លែង

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាត់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានមានប្រសាសន៍កាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ពេលនេះយើងចូលដល់បន្ទាត់ក្រហមហើយ យើងសឹងតែឈានផុតបន្ទាត់ក្រហមទៅហើយ យើងមិនចង់ឲ្យបងប្អូនទាំងអស់ ស្ថានភាពនៃការវាយលុករបស់ជំងឺកូវីដ-១៩នេះ លើសពី



លោកស្រី ឱ វណ្ណឌីន



យកសណ្ឋាគារធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩

តទៅទំព័រទី០៨



មេធាវី លុយ ហាស្កែល

LAW OFFICE OF LOUIS S. HASKELL

Excellent Service Since 1987

សេវាកម្មជាតីតាំងពីឆ្នាំ 1987

គ្រោះថ្នាក់ចរាចរណ៍យន្តជួនកូច, រថយន្តជួនកូច និងម៉ូតូ • អន្តោប្រវេសន៍

ធ្វើពន្ធ • ការរៀបចំ • គ្រោះថ្នាក់រំលិលជួល • ឆ្កែទា

ជំនោះស្រាយ និងការការពារបញ្ហាពន្ធដារ

សូមអរគុណចំពោះការបន្តទូរទស្សន៍របស់លោកអ្នកមកលើការិយាល័យមេធាវីយើងខ្ញុំ ក្នុងការដោះស្រាយបញ្ហាផ្នែកច្បាប់ និងពន្ធដារជូនលោកអ្នក ។ យើងខ្ញុំរំពឹងថា នឹងបានបម្រើលោកអ្នកយ៉ាងល្អទៅរាល់អនាគត។

បុគ្គលិកយើងខ្ញុំនិយាយភាសាខ្មែរ

Auto, Truck and Motorcycle Accidents

Immigration • Tax • Bankruptcy

Slip & Fall • Dog Bite

Tax Resolution & Defense

Thank you for your continued confidence
In our office to handle your legal and tax matters.
We look forward to serving you well into the future.



16 Pine Street • Lowell, MA • 978-459-8359 • www.attorneyhaskell.com

តមកពីទំព័រទី ០១ លោក ដូមីនិក ឡាយ ឈ្នះ៣ដង...

មូលដ្ឋានទាំងអស់ក៏បានទាមទារ អោយលោក លាយបំពេញតំណែងផងដែរ រួមមាន លោកស្រី Lori Trahan ជាសមាជិកសភា លោក Edward Kennedy ជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ តំណាងរាស្ត្រ ដែលមានលោក Tom Golden លោកស្រី Vanna Howard និងលោកស្រី វ៉ានី ម៉ូ ។ លោកឡាយ បាននិយាយថា វាមិនច្បាស់ ទេនៅពេលដំបូង ពីព្រោះគ្មាននរណាម្នាក់បាន ទាក់ទងមកទេ គាត់ថា ក្នុងនាមជាអ្នកទទួលការ បោះឆ្នោតលេខទី៧ តាមកិច្ចសន្យា គាត់នឹង បំពេញតំណែងទំនេរនេះ។ គាត់បានសាកសួរ ជាមួយទីក្រុង និងក្រោយមកត្រូវបានបញ្ជាក់ ដោយអ្នកចាត់ចែងនៅទីក្រុង គឺ លោក Chris- tine P. O'Connor ថា គាត់នឹងក្លាយជាសមាជិក គណៈកម្មាធិការសាលាបន្ទាប់។ តែទោះយ៉ាង ណាក៏ដោយ អ្នកចាត់ចែងនៅសាលាក្រុង បាននិយាយថា នាងមិនជឿថា លោកឡាយ ជាអ្នករស់នៅទីក្រុងឡើយទេ ហើយគាត់ ត្រូវការប្តឹងឧទ្ធរណ៍ទៅគណៈកម្មការបោះឆ្នោត។ នៅគណៈកម្មការបោះឆ្នោតទីក្រុងឡើយ ដែលទទួលខុសត្រូវក្នុងការបញ្ជាក់ថា លោកឡាយ អាចបន្តបាន សមាជិកម្នាក់គឺ លោក James Pope បានបោះឆ្នោតប្រឆាំង នឹងលោក ឡាយ ដោយអះអាងថា លោក មិនមែនជាអ្នករស់នៅទីក្រុងឡើយទេ។ ប្រធាន Zoe Dzineku និងសមាជិកម្នាក់ទៀតឈ្មោះ

Beverly Anthes បានធ្វើអនុវត្តមិនបោះឆ្នោត។ ដោយមានការបោះឆ្នោតមួយសម្លេងគណៈកម្មការ បានសម្រេចថា លោក ឡាយ មិនមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើការងារនេះទេ។ មេធាវី Roland L. Milliard ដែលធ្វើជាតំណាង អោយ លោក ឡាយ មានវត្តមាននៅទីនោះ ហើយស្រែកថា “ដំណើរការមិនយុត្តិធម៌ទេ។ មានការបោះឆ្នោតមួយសម្លេង គ្មានភ័ស្តុតាង ពួកគេ ជាអ្នកសម្រេចចិត្ត” ។ ទីក្រុងនេះគ្រោងនឹង អោយ Ben Opara ស្ម័គ្រចូលកាន់តំណែង ជា អ្នកបន្ទាប់ដែលទទួលបានសំឡេងគាំទ្រខ្ពស់ ជាងគេ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ។ លោកឡាយបានដាក់ពាក្យបណ្តឹងទៅតុលាការ ជាន់ខ្ពស់ Middlesex ប្រឆាំងនឹងទីក្រុងឡើយ និងគណៈកម្មការរៀបចំការបោះឆ្នោតឡើយ ដែលស្វែងរកការចោទប្រកាន់មិនអោយតែងតាំង នរណាម្នាក់សម្រាប់មុខតំណែង រហូតដល់ មានសវនាការលើសំណុំរឿងរបស់គាត់ ដោយ លើកឡើងថា “គណៈកម្មការបានលួចយក ឱកាសរបស់គាត់ដើម្បីការពារខ្លួន ដំណើរការ នេះមិនយុត្តិធម៌ទេ”។ នៅក្នុងសវនាការចៅក្រម William M. White Jr. បានសម្រេចតាមការយល់ ស្របរបស់លោក ឡាយ ដោយមានប្រសាសន៍ ថា “ការមើលការពិត និងកាលៈទេសៈទាំងមូល វាច្បាស់ណាស់ចំពោះតុលាការដែលថា ទីកន្លែង រស់នៅរបស់លោកឡាយ ស្ថិតនៅក្នុងទីក្រុង តទៅទំព័រទី០២

Dominik Lay Wins 3 Times in Court, Gets Sworn in as School Committee; City of Lowell Appeal Continues... From Front Page

cials also demanded that he resign including Congresswoman Lori Trahan, State Senator Edward Kennedy, State Representatives Tom Golden, Vanna Howard and Rady Mom. Lay said it was unclear at the beginning because no one reached out to him that as the 7th place vote receiver, by default, he will be filling in the vacancy. He inquired with the city and was later confirmed by the city solicitor Christine P. O'Connor that he will be the next school committee member. However, the city solicitor said she doesn't believe Lay is a Lowell resident and that he needs to appeal at the election commission. At the Lowell Election Commission which is responsible to certify that Lay can proceed, one member, James Pope, voted against Lay, claiming he was not a resident of Lowell. Chairperson Zoe Dzineku and another member Beverly Anthes abstained from voting. With one vote, the commission decided that Lay was not

eligible to serve. Attorney Roland L. Milliard, who represented Lay was present and yelled “the process wasn't fair. With one vote, without a quorum, they decided,” according to Lay. The city then planned to swear in Ben Opara, the next-highest vote getter in the 2019 election. Lay filed a complaint with Middlesex Superior Court against the City of Lowell and the Lowell Election Commission seeking an injunction not to appoint anyone else to the post until there is a hearing on his case, citing that “the commission robbed his opportunity to defend himself and the process was unfair.” At the hearing, Judge William M. White Jr. ruled in Lay's favor stating that “viewing the facts and circumstances as a whole, it is clear to this court that Lay's domicile is in Lowell. Accordingly, Lay is eligible to fill the vacancy on the committee” stated the court memorandum and decision letter dated March 24, 2021.

Please see /05

Advertisement for Medicare.gov with Khmer text: ចាក់វ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាព ប្រសិទ្ធភាព ហើយអ្នកមិនមានចំណាយអ្វីទេ។ ខ្ញុំបានចាក់វ៉ាក់សាំងរបស់ខ្ញុំរួចហើយ។ ត្រៀមសម្រាប់ការចាក់បន្ទាប់ MEDICARE.GOV

សេចក្តីប្រកាសអំពីកម្មវិធីសេវាថែទាំខ្លួនផ្ទាល់ (PCA) នៃ កម្មវិធី PACE របស់ Element Care ។



សេចក្តីប្រកាសអំពីសេវាកម្មថែទាំខ្លួនផ្ទាល់ (PCA) របស់ Element Care

កម្មវិធី PACE របស់ Element Care ឥឡូវនេះមានជម្រើសថ្មីដែលអនុញ្ញាតឲ្យសមាជិកកម្មវិធីរបស់យើងខ្ញុំអាចនឹងជួលអ្នកថែទាំខ្លួនផ្ទាល់ (PCA) ឬក៏រក្សាទុកនៅអ្នកថែទាំខ្លួនផ្ទាល់ដែលក៏បាន ដើម្បីជំនួយនៅក្នុងការថែរក្សាសុខភាពនិងជួយសម្រួលរបស់ពួកគាត់។

ក្នុងនាមជាសមាជិករបស់ Element Care អ្នកអាចបញ្ចូលគ្នានូវអត្ថប្រយោជន៍ពីសេវាថែទាំខ្លួនផ្ទាល់(PCA) ហើយនឹងអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងកម្មវិធីPACEរបស់យើងខ្ញុំមានរួម ដូចជា ការថែទាំសុខភាពទាំងស្រុង, ការព្យាបាលដោយចលនានិងវិជ្ជាជីវៈ, មើលថែធ្មេញ, ផ្តល់ថ្នាំជូន, សេវាដឹកជញ្ជូន, និងសកម្មភាពសប្បាយផ្សេងៗ ដែលអាចរក្សាអ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អនៅក្នុងផ្ទះរបស់អ្នកកំឡុងពេល Covid-19, នឹងរដូវផ្តាសាយសម្រាប់ពេញមួយឆ្នាំតែម្តង។

ដូចជាពលរដ្ឋផងដែរ, អ្នកមិនចាំបាច់ចំណាយលុយចេញពីហោប៉ៅអ្នកទេ បើសិនជាអ្នកមាន ឬអ្នកជាអ្នកមានសិទ្ធិទទួលបាន Mass Health នោះ។ យើងក៏មានជម្រើសអាចឲ្យអ្នកបង់ប្រាក់ឯកជនដោយខ្លួនឯង ឬក៏ដោយ MediCare ក៏បាន។ ហើយអ្នកក៏អាចមានលក្ខៈគ្រប់គ្រាន់ទទួលបាននូវកុំព្យូទ័រដៃចូលមួយ សម្រាប់ការណាត់ជួបមើលសុខភាពអ្នក, សកម្មភាពសប្បាយផ្សេងៗតាមអ៊ិនធឺណេត, និងធ្វើការទាក់ទងជាមួយក្រុមគ្រួសារនិងមិត្តភក្តិដោយឥតគិតថ្លៃ។

បើសិនជាអ្នកគិតថា ៖ អ្នកអាចទទួលបានផលប្រយោជន៍ពីកម្មវិធី PACE របស់យើងខ្ញុំតែមិនបានចូលរួម ពីព្រោះអ្នកមានអ្នកថែទាំខ្លួនផ្ទាល់ (PCA) ឬក៏អ្នកស្គាល់អ្នកណាផ្សេងទៀតដែលមានចិត្តចង់ចូលរួមក្នុងកម្មវិធី PACE របស់យើងខ្ញុំ ហើយចង់ទុកអ្នកថែទាំខ្លួនផ្ទាល់ (PCA) របស់ពួកគេ នោះសូមធ្វើការទាក់ទងមកយើងខ្ញុំ ដើម្បីបាននិយាយជាមួយនឹងអ្នកដឹកនាំកម្មវិធីនិយាយភាសាខ្មែររបស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 978-513-7279 ។

Medicare

សំគាល់ ៖ ការចូលជាសមាជិករបស់កម្មវិធី PACE នឹងការ ចុះ ឈ្មោះក្នុងសេវាថែទាំខ្លួនផ្ទាល់ (PCA) នោះតម្រូវឲ្យមានការវាយតម្លៃនិងសិទ្ធិទទួលបានជាមុនសិន។



Element Care

Improving Health. Enriching Lives.

ទីក្រុងឡឺវែល បានប្រារព្ធពិធីឧទ្ទិសវិញ្ញាណក្ខន្ធជាតិក្តិយសមួយជូនដល់អ្នកដែលបានបាត់បង់ជីវិតក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ រាតត្បាត

ដោយ៖ សុបិន ពិន

សាលាក្រុងឡឺវែល បានរៀបចំប្រារព្ធពិធីឧទ្ទិសវិញ្ញាណក្ខន្ធជាតិក្តិយសមួយជូនដល់អ្នកដែលបានបាត់បង់ជីវិតក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ រាតត្បាត នៅល្ងាចថ្ងៃអង្គារទី២៩ ខែមិថុនាឆ្នាំ២០២១។ ទង់ពណ៌ស ត្រូវបានតាំងបង្ហាញនៅលើដីដោយមានការចូលរួមពីមនុស្សជិត ១០០ នាក់ រួមមាន មេដឹកនាំសហគមន៍ជាច្រើន និងមន្ត្រីជាប់ឆ្នោតក្នុងមូលដ្ឋាន។ មានវត្តមានរួមមាន អភិបាលក្រុង លោក John Leahy លោកស្រី Rita Mercier ជាអនុប្រធាន លោកស្រី Elene Donoghue អ្នកគ្រប់គ្រងទីក្រុង លោកស្រី Vanna Howard តំណាងរដ្ឋ និងក៏មានវត្តមានសមាជិកក្រុមប្រឹក្សាសុខាភិបាល លោក David Conway លោក John Drinkwater លោក Rodney Elliott លោក វ៉ាសនា នួន លោក Daniel Rourke និង លោក William Samaras ។ ក្នុងចំណោមភ្ញៀវកិត្តិយស រួមមាន Celes Bernardo

នាយកឧទ្យានជាតិទីក្រុងឡឺវែល និង នាយកសាលារដ្ឋឡឺវែល លោក Joe Boye ។

ការចូលរួមថ្លែងសន្ទរកថារបស់

ចំពោះការបាត់បង់ជីវិតម្តាយរបស់នាង ដោយសារតែជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ និយាយចេញពីអារម្មណ៍ លោកស្រី សាវ៉ា បានចែករំលែកអនុស្សាវរីយ៍របស់ឪពុក



រដ្ឋបណ្ឌិត Kumble Regesh នៃមណ្ឌលសុខភាពសហគមន៍ទីក្រុងឡឺវែល លោកស្រី សាវ៉ា ឃុនឡេង អនុប្រធានការិយាល័យទទួលបន្ទុកសមាជិកសភាថ្នាក់ស្រុក លោកស្រី Lori Trahan បានចែករំលែក

ម្តាយរបស់គាត់ និងក្រុមគ្រួសារជនរងគ្រោះដោយសារជំងឺ កូវីដ-១៩ ជាច្រើនផ្សេងទៀត ដែលមិនអាចនៅក្បែរពួកគេនៅពេលដែលមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅដង្ហើមចុងក្រោយ។ សាវ៉ាបាន

និយាយថា "រស់នៅដូចគ្មានការសន្យាពីថ្ងៃស្អែក" និង "ជារឿងត្រឹមត្រូវដែលអនុញ្ញាតឱ្យអ្វីៗទៅដែលគ្មានន័យសម្រាប់អ្នក"។ បន្ទាប់មក អ្នកតំណាង UMass Lowell Campus លោក Imogene Stulken បានដឹកនាំពិធីស្នើសុំតម្កល់ស្លាក ដើម្បីជាការរំលឹកចងចាំពីជីវិតអ្នកដែលបានលាចាកលោកទៅ។ លោកស្រីបាននិយាយថា ប្រសិនបើវាបំប្លែងនិយមន័យសម្រាប់មនុស្សម្នាក់ដែលត្រូវបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នោះវានឹងចំណាយពេល ៥ នាទីកន្លះ ដែលទីក្រុងឡឺវែលបាត់បង់ជីវិតមនុស្សចំនួនជាង ៣០០ នាក់ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ។ សាររបស់លោកស្រី "បន្ទប់ចិត្តខ្លួនឯង" នៅពេលដែលអ្វីៗមិនសមប្រកបនៅជុំវិញអ្នក។

ជាចុងក្រោយ លោកអភិបាលក្រុង Leahy បានប្រគល់រង្វាន់ដល់ Jo-Ann Keegan ដែលជាគិលានុបដ្ឋាយិកាចូលនិវត្តន៍ដែលបានវិលត្រឡប់មកធ្វើការវិញ និងដឹកនាំការងារទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ប្រចាំទីក្រុងឡឺវែល។ នៅក្នុងពេលបិទ "ពិធីបូជាស្វ័យដល់ព្រះដ៏អស្ចារ្យ" ត្រូវបានប្រារព្ធដោយ Tenesha Scarlett ។



មណ្ឌលពិនិត្យសុខភាពលីន

Lynn Primary Care Center

លោកវេជ្ជបណ្ឌិត មី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients

អាស័យដ្ឋាន
280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ
Family Medicine

សុខភាពផ្លូវចិត្ត
Behavioral Health

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer

តមកពីទំព័រទី ០២ លោក ដូមីនិក ឡាយ ឈ្នះ៣ដង...

ឡាយវិល។ អាស្រ័យហេតុនេះ លោកឡាយ មានសិទ្ធិបំពេញកន្លែងទំនេរនៅគណៈកម្មាធិការនេះ។” នេះបើយោងតាមអនុស្សរណៈរបស់តុលាការ និងលិខិតសម្រេច ចុះថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២១ ។

មេធាវីរបស់លោក ឡាយ គឺលោក Ronald L. Millard បានសរសេរលិខិតទៅកាន់ក្រឡាបញ្ជី ក្រុង លោក Michael Geary ជំរុញគាត់អោយលោក ឡាយ ស្បថចូលកាន់តំណែងនៅថ្ងៃទី៨ ខែមេសា តែយ៉ាងណាមិញ ទីក្រុងនេះបានប្តឹងឧទ្ធរណ៍ដើម្បីកុំអោយលោក ឡាយ ស្បថចូលកាន់តំណែង។ នៅក្នុងសេចក្តីសម្រេចលើកទី ២ ចៅក្រម Camille F. Sarrouf បានសម្រេចពេញចិត្តលើលោក ឡាយ នៅថ្ងៃទី ៦ ឧសភា តែលោក ឡាយ នៅតែមិនទាន់ស្បថចូលកាន់តំណែងនៅឡើយ ព្រោះអ្នកស្នើសុំសាលាក្រុងបានប្តឹងឧទ្ធរណ៍ម្តងទៀត។ ចៅក្រមតុលាការជាន់ខ្ពស់ក្រុងឡាយវិលលើកទី ៣ ឈ្មោះ J. Henry បានសម្រេចនៅថ្ងៃទី១២ ខែឧសភា ម្តងទៀត និងជាលើកទី ៣ តាមការស្នើសុំពេញចិត្តលើលោក ឡាយ។ ការវិនិច្ឆ័យរបស់ចៅក្រម Henry គឺ “បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ចំពោះញត្តិរបស់ទីក្រុងសម្ភារៈ រួមនិងការពិនិត្យឡើងវិញនូវឯកសារដែលបានដាក់នៅក្នុងតុលាការជាន់ខ្ពស់ ខ្ញុំសូមធ្វើការសន្និដ្ឋានថា ទីក្រុងទំនងជាមិនទទួលបានជោគជ័យលើបណ្តឹងឧទ្ធរណ៍នោះទេ។ លើសពីនេះទៀតតុលាការនៃការធ្វើអោយខាតបង់ រួមទាំង ផលប្រយោជន៍សាធារណៈជាបញ្ហាក្នុងការរក្សាឆន្ទៈរបស់អ្នកបោះឆ្នោតរបស់ក្រុង មានទំងន់ប្រឆាំងនឹងការចូលទៅក្នុងបណ្តឹងឧទ្ធរណ៍ដែលកំពុងរងការសម្រេចរបស់តុលាការកំពូល។ ដូច្នេះ សំណើរបស់ក្រុងសុំពន្យារពេលប្តឹងឧទ្ធរណ៍ ត្រូវបានបដិសេធ

ទីបំផុត ឡាយបានស្បថចូលកាន់តំណែងនៅថ្ងៃទី១២ ខែឧសភា ជាថ្ងៃដែលដូចគ្នានឹងសេចក្តីសម្រេចរបស់ចៅក្រម Henry បន្ទាប់ពីសមាជិកសហគមន៍ខ្មែរអាមេរិកាំងមួយក្រុមបានបង្ហាញការគាំទ្រដល់លោក ឡាយ នៅសាលាក្រុង និងត្រៀមធ្វើតុលាការ ប្រសិនបើលោកឡាយ មិនបានស្បថចូលកាន់តំណែងដោយស្ម័គ្រ Michael Geary ។

សំណួរនៅក្នុងចិត្តរបស់អនុស្សរគ្រប់គ្នាគឺហេតុអ្វីបានជាបញ្ហានេះកើតឡើង? “លោកឡាយបាននិយាយថា មានអនុស្សដែលមិនចូលចិត្តខ្ញុំ ដោយសារតែវិធីដែលខ្ញុំបោះឆ្នោតក្នុងតួនាទីជា គណៈកម្មាធិការសាលា គាត់បោះឆ្នោតលើការចំណាយថវិកាសំរាប់សាលារដ្ឋ ហើយថ្មីៗនេះ ផ្តល់នូវការវាយតម្លៃលើនាយកដែលបានបង្កើតអោយមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅឯសាលប្រជុំ។

អត្ថបទការសែតឡាយវិលសាន់ (Lowell Sun) មួយថ្ងៃបន្ទាប់ពីជ័យជម្នះលើកដំបូងរបស់លោកឡាយ កាលពីខែមីនា បានលើកឡើងថា Ben

Opara នឹងគាំទ្រដល់គាត់ខាងផ្លូវច្បាប់របស់ក្រុង ប្រសិនបើ ទីក្រុងសម្រេចប្តឹងឧទ្ធរណ៍។ ការសែតខ្មែរប៉ុស្តិ៍សហរដ្ឋអាមេរិកបាននិយាយជាមួយលោក Ben Opara នៅថ្ងៃទី ៣០ ខែមិថុនាថា Ben បាននិយាយថា គាត់មិនដឹងថាហេតុអ្វីបានជាទីក្រុងនេះកំពុងបន្តរៀងក្តីនេះ។ លោកបាននិយាយថា ចៅក្រមបានសម្រេចហើយ និងអ្នករាល់គ្នាគួរតែបន្តទៅមុខទៀត។ គាត់បានដកពាក្យ ដើម្បីដំណើរការសម្រាប់ការបោះឆ្នោតនៅ រដូវស្លឹកឈើជ្រុះនៅស្រុកផ្សេងក្រៅពីឡាយ។ ដូច្នេះ ពួកគេមិនមែនជាគូប្រជែងទេ។ លោកឡាយ ក៏បានដកពាក្យរបស់គាត់ ហើយនឹងឈរឈ្មោះសម្រាប់សង្កាត់លេខ ៤ ដែលរួមមាន Acre និង Lower Highland ។ លោកស្រី Jackie Dorothy ជាសមាជិកគណៈកម្មាធិការសាលាបច្ចុប្បន្នម្នាក់ទៀតក៏បានដកពាក្យតែងតាំង ប៉ុន្តែមិនទាន់ប្រកាសថា តើនាងនឹងឈរឈ្មោះសម្រាប់អាសនៈមណ្ឌលថ្នាក់ស្រុក ឬអាសនៈសម្រាប់ទីក្រុងទាំងមូលនោះទេ។

ការបោះឆ្នោតនៅទីក្រុងឡាយវិលនៅឆ្នាំនេះអាចមានការភ័ន្តច្រឡំដល់អនុស្សជាច្រើនប៉ុន្តែកំពុងជ្រើសរើសយកចំហាយពីគ្រប់ទិសទីនៃទីក្រុង។ យ៉ាងហោចណាស់ មានបេក្ខជនពីរនាក់បានប្រកាសបេក្ខភាពរបស់ពួកគេសម្រាប់កៅអីក្រុមប្រឹក្សានីមួយៗ។ សមាជិកក្រុមប្រឹក្សារយៈពេលវែងមួយចំនួនដែលបានបម្រើការយ៉ាងយូរអស់រយៈពេល ២០ ឆ្នាំចុងក្រោយនេះឥឡូវនេះកំពុងប្រឈមមុខនឹងការសម្រេចចិត្តថានឹងឈរឈ្មោះជាមណ្ឌលថ្នាក់ស្រុកឬទីក្រុងទាំងមូល។ សមាជិកក្រុមប្រឹក្សាខ្លះនឹងត្រូវចូលនិវត្តន៍ព្រោះមានសមាជិកក្រុមប្រឹក្សាបច្ចុប្បន្នចំនួន ៥ នាក់មកពីស្រុកBelvedere។

ការផ្លាស់ប្តូរនេះ កំពុងកើតឡើង ជាលទ្ធផលនៃបញ្ហាប្រឈមផ្នែកច្បាប់ដោយនៅតាមតំបន់ និងទាំងអស់គ្នាទល់នឹងទីក្រុងឡាយវិលនៅឆ្នាំ ២០១៧ ដោយអះអាងថា ប្រព័ន្ធបោះឆ្នោតទូទាំងក្រុងបានរំលោភលើសិទ្ធិស៊ីវិលរបស់ពួកគេក្នុងការជ្រើសរើសមេដឹកនាំរបស់ពួកគេ។ ដំណោះស្រាយនេះបានធ្វើឱ្យទីក្រុងឡាយវិលត្រូវបានបែងចែកជាអាសនៈថ្នាក់ស្រុកសង្កាត់ ៨ និងមានអាសនៈធំ ១ ចំនួន ៣ ។ វាក៏ផ្លាស់ប្តូរតំណែងគណៈកម្មាធិការសាលាទៅជាគណៈកម្មាធិការសាលាស្រុកចំនួន ៤ និងអាសនៈគណៈកម្មាធិការសាលាធំ ១ ចំនួន ២ ។ លោក ឡាយ ធ្លាប់បានបម្រើការជាសមាជិកគណៈកម្មាធិការសាលាមួយអាណត្តិពីឆ្នាំ ២០១៨ - ២០១៩ ។

ការសែតខ្មែរប៉ុស្តិ៍អាមេរិកនឹងចេញរបាយការណ៍មួយទៀត ស្តីពីអ្នកណាដែលកំពុងឈរឈ្មោះនៅស្រុកណា សម្រាប់តំណែងក្រុមប្រឹក្សាក្រុងនិងសម្រាប់តំណែងគណៈកម្មាធិការសាលានៅរដូវស្លឹកឈើជ្រុះនេះ។

Dominik Lay Wins 3 Times in Court, Gets Sworn in as School Committee; City of Lowell Appeal Continues... From Page 02

Lay's lawyer, Ronald L. Millard wrote to the City Clerk Michael Geary urging him to swear in Lay on April 8, however, the city filed an appeal so Lay was not sworn in. In a second ruling, Judge Camille F. Sarrouf ruled in Lay's favor on May 6, yet Lay was still not sworn in, because the city solicitor appealed again. The 3rd Lowell Superior Court Judge J. Henry ruled on May 12 again and for the third time in Lay's favor. Judge Henry's judge-



ment was “after careful review of the City's motion, the accompanying materials and a review of the papers filed in the Superior Court, I conclude that the City is unlikely to succeed on the merits of its appeal. Moreover, the balance of harms, including that of the significant public interest at issue in maintaining the will of the City's voters, weighs against entering a stay pending appeal of the Superior Court judgment. Accordingly, the City's request for a stay pending appeal is denied.”

Lay was finally sworn in on May 12th, the same day as Judge Henry's ruling, after a group of Cambodian American community members showed up to support Lay at city hall and were ready to demonstrate if Lay was not sworn in by city Clerk Michael Geary.

The question in everyone's mind is why this is happening? “Lay said there are people who don't like me because of the way I vote.” In his role as

school committee he votes on budget spending for public schools and most recently, give evaluations of the superintendent which had created some heated debates on the chamber floor.

A Lowell Sun article, the day after Lay's first victory in March, cited that Ben Opara would support the city's legal challenge should the city decide to appeal. Khmer Post USA spoke with Ben Opara on June 30, Ben said he is not aware why the city is continuing to pursue this case. He said the judge has ruled, and everybody should move on. He has pulled the paper to run for the election in the fall in a different district than Lay. Hence, they are not competitors. Lay has also pulled his paper and will run for district #4 which includes Acre & Lower Highland. Jackie Dorothy, another current school committee member also pulled the nomination paper but has yet to declare whether she will be running for district or an at-large seat.

Lowell election this year can be confusing to many but is already picking up steam from every corner of the city. At least two candidates have declared their candidacy for each council seat. Some long term councilors who served at-large for the last 20 years are now facing the decision to run district or at-large. Some councilors will have to retire because there are 5 current councilors from one Belvedere district.

This change is happening as a result of a legal challenge by Hout et al vs. City of Lowell in 2017, claiming the city-wide election system violated their civil rights to elect their own leaders. The settlement resulted in Lowell being divided into 8 district seats and 3 at-large seats. It also changes the school committee landscape into 4 district school committee and two at-large school committee seats. Lay had served as school committee member for one term from 2018 - 2019.

Khmer Post USA will produce another report on who's running in which district for city council and for school committee this fall.

ឌី យែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី យែមបូឌា ដេលី

បទវិភាគ៖ តើនរណាសម្លាប់លោកបណ្ឌិត កែម ឡី ? Analysis: Who killed Dr. Kem Ley?

ចម្លើយចំពោះសំណួរថា តើនរណាជាអ្នកសម្លាប់បណ្ឌិត កែម ឡី នៅតែគ្មានពន្លឺ និងនៅតែជាចម្ងល់សម្រាប់មហាជនទូទៅអស់រយៈពេលប្រាំឆ្នាំមកហើយ។ ប្រសិនបើសំណួរនេះនៅតែគ្មានចម្លើយ តើភស្តុតាងអ្វីខ្លះដែលមហាជនអាចធ្វើការវិនិច្ឆ័យ និងធ្វើការវិភាគថា នរណាជាអ្នកនៅពីក្រោយអំពើឃាតកម្មដ៏ល្បីល្បាញមួយនេះ?

មនុស្សជាច្រើនបានដាក់ការសង្ស័យលើក្រុមអ្នកមានអំណាចនៅកម្ពុជា ថាមានជាប់ពាក់ព័ន្ធអំពើឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ឃាតកម្មខ្នាតធំដ៏កកើតមួយនេះ ត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ស្ថានទូត ឬរដ្ឋាភិបាលបរទេសមួយចំនួនចាត់ទុកថាជាអំពើហិង្សានយោបាយ ឬជាឃាតកម្មក្នុងហេតុផលនយោបាយ។

អំពើឃាតកម្មឬអំពើហិង្សានយោបាយធ្វើឡើងដោយមនុស្សមួយក្រុមឬរដ្ឋាភិបាលណាមួយ ឬរបស់គណបក្សនយោបាយណាមួយ ដើម្បីផលប្រយោជន៍នយោបាយរបស់ពួកគេ។

តើក្រុម ឬបក្ស ឬរដ្ឋាភិបាលណានៅកម្ពុជាដែលមានលទ្ធភាព អំណាច និងផលប្រយោជន៍ក្នុងការសម្លាប់លោកបណ្ឌិត កែម ឡី?

បណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។ លើសពីនេះ លោកបណ្ឌិត កែម ឡី គឺជាមនុស្សដែលហ៊ាននិយាយការពិត និងមិនសំចៃមាត់ បើទោះបីលោកដឹងថាជីវិតរបស់លោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែការធ្វើដូច្នោះក៏ដោយ។

លោកបណ្ឌិត កែម ឡី មិនត្រឹមតែដឹងថា ជីវិតកំពុងស្ថិតក្នុងគ្រោះថ្នាក់ប៉ុណ្ណោះទេ តែលោកដឹងថា ក្រុមអ្នកកាន់

អំណាចនឹងបង្កើតគ្រោះថ្នាក់ចំពោះជីវិតរបស់លោក។

ឧទាហរណ៍ មុនគេសម្លាប់ បណ្ឌិត កែម ឡី ធ្លាប់មានប្រសាសន៍ថា លោកមិនដែលគិតថាលោកមានជីវិតនៅពេលដែលធ្វើការវិភាគម្តងៗក្នុងសង្គមដែលសម្បូរទៅដោយពស់វែកច្រើន ឆ្លាមច្រើន



និងសត្វសហវដ្តទៀត។ ចំណុចនេះអាចជាការសំដៅដល់ក្រុមអ្នកមានអំណាចដែលលោកបណ្ឌិត កែម ឡី ហៅថាសត្វសហវដ្ត។ ដូច្នេះ គេអាចសន្និដ្ឋានថា លោកបណ្ឌិត កែម ឡី ប្រហែលបានដឹងជាមុនថា ក្រុមអ្នកកាន់អំណាចមានបំណងយកជីវិតរបស់លោក។

អ្នកសង្កេតការណ៍សង្គម និងពលរដ្ឋខ្មែរជាច្រើនតែងតែចាត់ទុកអ្វីដែលបណ្ឌិត កែម ឡី បានធ្វើគឺប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុម ឬគណបក្សកាន់អំណាច។ ដោយសារតែខ្មែរជាច្រើនបានគិតបែបនោះ ទើបគេតែងតែបារម្ភអំពីសុវត្ថិភាពរបស់បណ្ឌិត កែម ឡី។ ដូច្នេះ វាមានន័យថា គេយល់ថាអ្នកដែលអាចបង្កើតគ្រោះថ្នាក់ចំពោះបណ្ឌិត កែម ឡី គឺមានតែក្រុម ឬគណបក្សកាន់អំណាចប៉ុណ្ណោះ។

បើគេពិនិត្យមើលអំពីលទ្ធភាពអ្នកដែលមានអំណាចខ្លាំងអាចបង្កព្យុះភ្លៀងនៅកម្ពុជាបាន គឺមានតែក្រុម ឬគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន មួយប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រុម ឬគណបក្សកាន់អំណាចទាំងពីរទៀត

The answer to the question of who killed Dr. Kem Ley has remained obscure and remains a question for the general public for five years. If this question remains unanswered, what is the evidence that the masses can judge and analyze who is behind this notorious murder?

his life is in danger because of doing so.

Dr. Kem Ley not only knew that his life was in danger, but he also knew that the authorities would endanger his life.

For example, before the assassination, Dr. Kem Ley used to say that he never thought he was alive when analyzed in a society rich in snakes, sharks and other predators. This may refer to a group of powerful people that Dr. Kem Ley calls beasts. Therefore, it can be concluded that Dr. Kem Ley may have known in advance that the authorities intended to take his life.

Many Cambodian social observers and citizens have always considered that what Dr. Kem Ley did was detrimental to the interests of the ruling party or party. Because many Cambodians think so, they are always worried about the safety of Dr. Kem Ley. Therefore, it means that it is understood that only those groups or the ruling party can endanger Dr. Kem Ley.

If one looks at the possibility that the powerful can cause a rainstorm in Cambodia, only Hun Sen's ruling party or group. At the same time, the group or party that is most affected by the research and dare to tell the truth of Dr. Kem Ley is the group or party of Mr. Hun Sen.

So the concern of Dr. Kem Ley's lover, who is afraid that the authorities will persecute or kill him, is very realistic.

In addition, Dr. Kem Ley's research and disclosure has seriously affected the interests of the ruling party. This means that the assass

Please see /14

Many people suspect that the Cambodian authorities are involved in the July 10, 2016 assassination of Dr. Kem Ley. The massacre is considered by some national and international human rights groups, embassies or foreign governments to be politically motivated or politically motivated.

Murders or political violence are committed by a group of people or by any government or political party for their own political interests.

Which group or party or government in Cambodia has the power and interest to assassinate Dr. Kem Ley?

Dr. Kem Ley is a well-known social researcher and political analyst in Cambodia. In addition, Dr. Kem Ley is a person who dares to tell the truth and does not spare his mouth, even though he knows that

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

វ៉ាក់សាំងកូវីដល្បីមានប្រសិទ្ធភាពជាងគេរបស់អាមេរិក មកដល់ប្រទេសប៊ីមុនគេនៅអាស៊ីអាគ្នេយ៍

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ បៃដិន បានសន្យាថា អាមេរិកពិតណាស់ ត្រូវតែជួយប្រទេសដែលត្រូវការវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ហើយថាជំនួយរបស់ អាមេរិកមិនមែនជាថ្នូរដើម្បីផលប្រយោជន៍ អ្វីឡើយ។

ការដែលប្រធានាធិបតីអាមេរិកពេល ដូចនេះ គឺចំពោះការរិះគន់អាមេរិក ថាមិនបានជួយដល់ប្រទេសក្រីក្រដែល កំពុងធ្លាក់ក្នុងការរាតត្បាតជំងឺកូវីដ-១៩ ហើយក៏ចំពោះចិន សម្រុកផ្តល់ វ៉ាក់សាំងដល់ប្រទេសក្រីក្រ ទោះជាដឹង ថាវ៉ាក់សាំងរបស់ចិន ពុំសូវមានប្រសិទ្ធភាព និងសុវត្ថិភាពក៏ដោយ ក៏បណ្តាប្រទេស ក្រីក្រនៅតែទទួលយកដើម្បីចាក់ឱ្យពលរដ្ឋ របស់ពួកគេ។ ប៉ុន្តែវ៉ាក់សាំងរបស់ប្រទេស ចិន ត្រូវបានមើលឃើញថា ច្រើនតែជា

ជំនួយមានថ្លៃនឹងអ្វីមួយ។
វ៉ាក់សាំងរបស់ចិន មានពីរប្រភេទ



ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសមួយ ចំនួន និងក្នុងប្រទេសចិន គឺ Sinopharm និង Sinovac។

សម្រាប់ប្រទេសក្នុងសមាគមអាស៊ាន គឺប្រទេសខ្លះដែលរងឥទ្ធិពលចិន គឺដូចជា កាតព្វកិច្ចទៅហើយក្នុងការទទួលយក ជំនួយវ៉ាក់សាំងពីប្រទេសចិន គឺថែមទាំង បញ្ចេញថវិកាទិញទៀតផង ទោះជាដឹង

មិនបានខ្លះខ្លះច្រើនទេក្នុងការទិញ ឬសុំ ជំនួយវ៉ាក់សាំងពីប្រទេសចិន ទោះបី ប្រទេសនេះមានព្រំដែនជាប់នឹងប្រទេស ចិន ក៏ដោយ។ ប្រទេសសង្គមនិយមមួយ នេះ បែរជាសុំទិញ និងសុំជំនួយវ៉ាក់សាំង ពីសហរដ្ឋអាមេរិកទៅវិញ។

ឥឡូវនេះឃើញថា ប្រទេសចំនួន៣ នៅអាស៊ីអាគ្នេយ៍ចាប់ផ្តើមទទួលវ៉ាក់សាំង របស់សហរដ្ឋអាមេរិក គឺវ៉ាក់សាំង Moderna។ ប្រទេស៣ នេះ មានវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

ចំណែកបណ្តាប្រទេសផ្សេងទៀត ដែលនឹងទទួលបានវ៉ាក់សាំងពីអាមេរិក ចំនួន ៨០លានដូសដំបូងនេះ រួមមាន ប្រទេសកម្ពុជា ថៃ ឡាវ ហ្វីលីពីន តំបន់ អាស៊ីខាងត្បូង និងប៉ាស៊ីហ្វិក។

វ៉ាក់សាំង Moderna ដែលជាផ្នែកមួយ នៃកម្មវិធីផ្តល់ថ្នាំវ៉ាក់សាំង ៨០លានដូស ដំបូងដែលលោកប្រធានាធិបតី ដូ បៃដិន

តទៅទំព័រទី១២

ការិយាល័យច្បាប់

រ៉ូសា និង តាំង



Francisco J. Rosa, Esq.
មេធាវី ប្រឆាំង ស៊ីស្តូ ជេរ៉ូសា



Andrew 'Bunna' Taing, Esq.
មេធាវី អែន ទ្រីវ៉ុណ្ណា តាំង

Law Office of
Rosa & Taing
ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្លែងប្រែ
- អន្តោប្រវេសន៍
- ការការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិវាទលះ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: 978-458-0934 | at@rosataing.com



CONWAY
INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុសៗបានបម្រើសហគមន៍ដោយធានា រ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងហ្គេត ។
យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម :

ការធានារ៉ាប់រងគ្រួសារ ការធានារ៉ាប់រងទំនិញ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ
- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនាញ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បន្ទស័យ (Bonds)
- អ្នកមើលថែទ្វារ និងការវាស់ឡាន
- ធានារ៉ាប់រងការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត



77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក : ហ្វីលីប មុត, អ្នកគ្រប់គ្រង

ក្នុងពេលនេះ ក្នុងកំឡុងរយៈពេល ២ឆ្នាំ កន្លងមកនេះ វីរុសកូវីដ-១៩ បានធ្វើឲ្យ ពិភពលោកកើតចលាចល និងកំពុងឆ្លង រីករាលដាលយ៉ាងឆាប់រហ័សពីប្រទេស មួយទៅប្រទេសមួយ ពីសហគមន៍មួយ ទៅកាន់សហគមន៍មួយទៀតស្ទើរពេញ ពិភពលោក ហើយប្រទេសកម្ពុជាយើង ក៏ ជាប្រទេសមួយដែលរងគ្រោះដោយសារ វីរុសកូវីដ-១៩ នេះដែរ ។ យើងបានដឹង គ្រប់គ្នាហើយថា ទឹកអាល់កុល គឺជា សារធាតុមួយក្នុងចំណោមសារធាតុសាប៊ូ និងដែលដែលក្រសួងសុខាភិបាលបាន តទៅទំព័រទី០៩

ប្រើប្រាស់ អាល់កុល ត្រឹមត្រូវអាចសម្លាប់វីរុសកូវីដ-១៩ បាន មេតាណុល អាចពុលខ្លួនក្បាល ខូចសរសៃប្រសាទ,ខ្វាក់ភ្នែក និងគ្រោះថ្នាក់ដល់ជីវិត





You can count on us.

- ✓ Checking and Savings Accounts
- ✓ Personal Loans
- ✓ Home Loans

លោក-អ្នកអាចទុកចិត្តលើយើងបាន

- ✓ គណនីធនាគារ និងគណនីសន្សំ
- ✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន
- ✓ ការខ្ចីប្រាក់ទីញ្ជន្ត

Member **FDIC**  **EQUAL HOUSING LENDER**

Enterprise Bank
CREATE SUCCESS

EnterpriseBanking.com | 877-671-2265

ពេទ្យចាប់សរសៃ វេជ្ជ. Hai N. Huynh

Chiro Health & Rehab, Inc.




ប្រសិនបើលោកអ្នកមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមអញ្ជើញមក Chiro Health & Rehab សម្រាប់ការវាយតម្លៃ និងព្យាបាលរបួសឱ្យបានរហ័ស។ ថ្វីបើជាក់ហុសអ្វីក៏ដោយលោកអ្នក ត្រូវបានធានារ៉ាប់រង ។ គ្មានការចំណាយពីហោប៉ៅរបស់លោកអ្នកទេ។ ការិយាល័យរបស់យើងមានបំពាក់គ្រឿងប្រឹក្សាល្អៗ និងវេជ្ជបណ្ឌិត Dr. Huynh មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជំងឺដែលយើងធ្វើការព្យាបាល មានដូចខាងក្រោម៖

ម៉ោងធ្វើការ: ថ្ងៃច័ន្ទ ដល់ សុក្រ
០៩:០០ ព្រឹក - ០៩:០០ល្ងាច
០១:០០ យប់-០២:០០រសៀលបិទ-អាហារថ្ងៃត្រង់
ការណាត់ជួបរៀងរាល់ថ្ងៃសៅរ៍

- ឈឺក • ឈឺខ្នង • ឈឺស្មា • ឈឺសាច់ដុំ • ឈឺក្បាល
- គ្រិចថ្លោះ • subluxation • ឈឺផ្តិតខ្នង
- sciatica • ម្ទេសដោយការទោយន៍
- ជំងឺសន្លាក់ • ម្ទេសឆ្អឹង • រោគសរសៃប្រសាទ
- ថែទាំសុខភាពពន្យារ



ធ្វើការណាត់ជួបក្នុងថ្ងៃតែមួយ សម្រាប់អ្នកជំងឺថ្មី
Chiro Health & Rehab, Inc.

ផ្ទះ 6 Pine Street Lowell, MA 01851
ទូរស័ព្ទលេខ (978) 221-6449 ហ្វាក៖ (978) 710-4185

តមកពីទំព័រទី ០៨ កម្ពុជាដើរដល់បន្ទាត់ក្រហមហើយ

បន្ទាត់ក្រហមរបស់យើងទេ ហើយ បើកាលណាលើសពីបន្ទាត់ក្រហមហើយ បងប្អូនពិបាកណាស់ ស្ថានភាពបែបនេះ ចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍របស់យើង បើស្ថិតនៅ ក្នុងទ្រង់ទ្រាយធំហើយមូលដ្ឋានសុខាភិបាល សាធារណៈមន្ទីរពេទ្យត្រូវតែហួសពី សមត្ថភាពហើយ ពីព្រោះជំងឺច្រើន យើង អត់មានកន្លែងដាក់ទេ អ៊ីចឹងការស្លាប់ បាត់បង់ជីវិតក៏ត្រូវច្រើន ហើយបងប្អូនក៏ ពិបាកនៅក្នុងការប្រកបរបរកសិកម្មទទួលបាន ដោយសារតែមេរោគវាយលុកខ្លាំង ចាំបាច់ ត្រូវតែបិទទៀតហើយ ដើម្បីទប់ទល់កុំឲ្យ វីរុសឆ្លងតទៅទៀត ចឹងហើយផលប៉ះពាល់ វាធំណាស់ប៉ះទាំងសេដ្ឋកិច្ចគ្រួសារក៏ដូចជា សេដ្ឋកិច្ចប្រទេសជាតិរបស់យើង ដោយ បញ្ហាធំគឺប៉ះពាល់ដល់សុខភាពរបស់ បងប្អូន ការស្លាប់បាត់ជីវិត និងមានកំណើន កើនឡើងជាលំដាប់បើសិនជាយើង មិន ខិតខំនៅពេលនេះទាំងអស់គ្នាទេនោះ។

លោកជំទាវក៏សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពតាម វិធានការ៣កុំ ៣ការពារ នាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋអនុវត្តនៅមានភាពឆ្លាស់ប្រហែស

ដោយគិតថា មិនអីទេ មិនចាំបាច់អនុវត្ត ឲ្យម៉ត់ចត់ អ្នកខ្លះគិតថា មិនចាំបាច់ពាក់ ម៉ាស់ អ្នកខ្លះទៀត យល់ឃើញកូវីដ-១៩ ជាជំងឺផ្តាសាយធម្មតា។

លោកស្រីបន្តថា ឥឡូវនេះមូលដ្ឋាន សុខាភិបាលសាធារណៈរបស់យើង បើ យើងនិយាយមួយបែបទៀត មន្ទីរពេទ្យ ហើយមន្ទីរពេទ្យមានកន្លែងសង្គ្រោះបន្ទាន់ ហើយឥឡូវភាគច្រើនកន្លែងសង្គ្រោះបន្ទាន់ គឺពេញ នៅសល់កន្លែងមួយចំនួនទៀត

តែនៅតិចតួចទេ មិនជាច្រើនទេ។ សូមរំលឹកថាគិតត្រឹមថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦០,៩៥៩នាក់, ឆ្លងថ្មី ៩៨១នាក់, ជាសះស្បើយសរុប៥២,៤៧៥នាក់ និងស្លាប់ ៩០២នាក់ ។



Northeast ជំនួយផ្នែកច្បាប់

តើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងប្រឈមនឹងការបណ្តេញចេញដែរឬទេ?

មេធាវីនៅ Northeast ជំនួយផ្នែកច្បាប់ អាចជួយបាន

យើងអាចជួយបាន ប្រសិនបើ៖ • បានទទួលការជូនដំណឹងអោយចាកចេញ • បានទទួលដីកាកោះហៅ និងពាក្យបណ្តឹង • កំពុងត្រូវបានម្ចាស់ផ្ទះបង្ខំអោយចាកចេញពីផ្ទះ • កំពុងរងសម្ពាធពីម្ចាស់ផ្ទះអោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្រៅតុលាការ • មានរឿងក្តីនៅតុលាការ និងត្រូវការតំណាងផ្លូវច្បាប់ • នឹងត្រូវបណ្តេញចេញ ក្រោយពីការហាមប្រាមការបណ្តេញចេញជាបណ្តោះអាសន្នរបស់ CDC ផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១	មេធាវីអាចការពារអ្នកពីការបណ្តេញចេញតាមរយៈ៖ • ទទួលស្គាល់ ប្រសិនបើការជូនដំណឹងអោយចាកចេញ ធ្វើឡើងមិនត្រឹមត្រូវ • ជួយអ្នកដាក់ឯកសារចម្លើយយ៉ាងត្រឹមត្រូវ ជាភស្តុតាងតាមកាលកំណត់ នៅមុនកាលបរិច្ឆេទឡើងតុលាការលើកដំបូង • ប្រើប្រាស់បទពិសោធន៍របស់ពួកគេក្នុងសំណុំរឿងក្តីបណ្តេញចេញ និងចំណេះដឹងផ្នែកច្បាប់រដ្ឋ ស្តីពី ការជួល • ធ្វើជាតំណាងអោយអ្នកនៅតុលាការ ដើម្បីកុំអោយអ្នកទៅតែម្នាក់ឯង
សម្រាប់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ៖	• ទូរស័ព្ទ ៖ 978-458-1465 • អ៊ីម៉ែល ៖ LawyerForDay@nla-ma.org • វេបសាយ ៖ www.northeastlegalaid.org/get-legal-help

We're OPEN

Lowell Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពទូរស័ព្ទ
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19
តាមរយៈ **Telehealth**

សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត

Call: (978) 455-7992

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីប៊ីន រាល់អ៊ីស្តេក

URBAN REAL ESTATE

មជ្ឈមណ្ឌលផ្តល់សេវា
ជួលលំនៅដ្ឋាន



ជាញើល តាន
ភ្នាក់ងារអចលនៈទ្រព្យ

Daniel Tan
Real Estate Agent
Cell: 978-902-6354

**Residential
Leasing Center**

508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង យេយេ អ៊ីនស្វ័រិន អេស៊ីនស៊ី

KK Insurance Agency, Inc.

រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business

508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com



មណ្ឌលពិនិត្យសុខភាពទូរំបេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

តមកពីទំព័រទី ០៧ វ៉ាក់សាំងកូវីដល្បីមានប្រសិទ្ធភាព

បានសន្យាថានឹងផ្តល់ឱ្យទូទាំងពិភពលោក នឹងដឹកទៅដល់ប្រទេសរៀតណាម នៅ ក្នុងសប្តាហ៍នេះ បន្ទាប់ពីវ៉ាក់សាំងមួយ លានដូសទើបត្រូវបានអាមេរិកបញ្ជូន ទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ទី៥ ខែកក្កដា ហើយជាមួយគ្នានេះ សហរដ្ឋ អាមេរិកបានប្រកាសចែកចាយវ៉ាក់សាំង ចំនួន ៥លានដូសជាបន្ទាន់ទៅដល់ឥណ្ឌូ នេស៊ី ដែលជាប្រទេសកំពុងរងគ្រោះធ្ងន់ធ្ងរ ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។

មន្ត្រីរដ្ឋាភិបាលអាមេរិកនិយាយថា ការបញ្ជូនវ៉ាក់សាំងទៅឱ្យរៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ធ្វើឡើងតាមរយៈ កម្មវិធីក្របខ័ណ្ឌសហប្រតិបត្តិការពិភពលោក គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលមាន គោលបំណងបញ្ចប់ការរាតត្បាតកូវីដនៅ ទូទាំងពិភពលោក។

ប៉ុន្តែរៀតណាម ទោះជាប្រទេស កុម្មុយនីស្តដែលមានព្រំប្រទល់ជាប់នឹង ចិន ត្រូវបានអាមេរិក ចាត់ទុកជាប្រទេស អាទិភាពមួយដែរ ហើយជាប្រទេសគំរូក្នុង ការចាត់វិធានការទប់ស្កាត់កូវីដ តាមរយៈ ការពិនិត្យ តាមដាន និងការចាត់ឱ្យធ្វើ

ចត្តាឡីស័កយ៉ាងម៉ត់ចត់។
រដ្ឋាភិបាលក្រុងហាណូយ បាន រាយការណ៍ថា មានអ្នកស្លាប់តែ ៩០នាក់ ប៉ុណ្ណោះក្នុងចំណោមអ្នកឆ្លងកូវីដសរុប ចំនួន ២ម៉ឺន ១ពាន់ករណី បើធៀបនឹង ប្រទេសក្នុងតំបន់ដែលមានអ្នកឆ្លង និង ស្លាប់ដ៏ច្រើន រួមទាំងកម្ពុជាផងដែរ។

ប្រទេសរៀតណាមដែលមានប្រជាជន សរុបប្រមាណ ៩៧លាននាក់ គឺប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញ ថាមានការឆ្លងកូវីដកើនឡើងយ៉ាងខ្លាំង។

ក្រសួងសុខាភិបាលរៀតណាម បាន ប្រកាសថា គិតត្រឹមថ្ងៃចន្ទ ទី៥ កក្កដា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងប្រមាណ ៣លាន ៩សែនដូស ត្រូវបានអាជ្ញាធរចែកចាយ ដើម្បីចាក់ជូនប្រជាជននៅទូទាំងប្រទេស ដែលក្នុងនោះមានមនុស្សចំនួន ២២ម៉ឺន ៦ពាន់នាក់បានទទួលថ្នាំបង្ការកូវីដចំនួន ពីរដូស។

សហរដ្ឋអាមេរិក ជាប្រទេសដែល ធ្ងន់ធ្ងរជាងគេនៅក្នុងរលកទីមួយនៃការ

រាតត្បាតជំងឺផ្លូវដង្ហើម ដែលគេហៅថា មេរោគកូវីដ១៩ ចេញដំបូងពីទីក្រុងវ៉ូហាន ប្រទេសចិន ដោយវាបានឆ្លងរាតត្បាត ពេញពិភពលោក។

សម្រាប់សហរដ្ឋអាមេរិក ចំនួនករណី ឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ជាង ៣៤លានករណី ក្នុង នោះមានអ្នកស្លាប់ចំនួនជាង ៦សែន ២ ម៉ឺននាក់ និងជាសះស្បើយជាង ២៩លាន នាក់។ ចំនួនប្រជាជនដែលកំពុងរស់នៅ លើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២ លាននាក់។

គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ ជំងឺ COVID-19 ជាង ៣៣១លានដូស ហើយជូនដល់ប្រជាជនទូទាំងប្រទេស។ តាមគូលេខនេះ សហរដ្ឋអាមេរិក បាន ចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់អាមេរិក និងពលរដ្ឋប្រទេសផ្សេងៗដែលកំពុង រស់នៅលើទឹកដីអាមេរិក បានជិតសព្វគ្រប់ អស់ហើយ គឺនៅសល់តែការបិទបញ្ចប់ ប៉ុណ្ណោះ។ សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ វ៉ាក់សាំង ៣ប្រភេទ គឺ Pfizer, Moderna និង Johnson & Johnson។

វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកទាំង ៣ប្រភេទនេះ មានប្រសិទ្ធភាពជិត១០០%។ វ៉ាក់សាំងនេះ ត្រូវបានអង្គការសុខភាព ពិភពលោក ទទួលស្គាល់មុនគេជាមួយ នឹងវ៉ាក់សាំង AstraZeneca របស់ប្រទេស អង់គ្លេស។

ចំណែកវ៉ាក់សាំងចិន Sinopharm និង Sinovac នៅមិនទាន់ច្បាស់ថាមាន ប្រសិទ្ធភាពប៉ុន្មានភាគរយនោះទេ។

ចំពោះដែនកោះតៃវ៉ាន់ ដែលចិនដាក់ ផែនការនឹងយកមកគ្រប់គ្រងនៅក្រោម គោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ឬក៏លើកកងទ័ពចូលកាន់កាប់ គឺដែនកោះ នេះបានប្រកាសជាថ្នាក់មិនទទួលយក វ៉ាក់សាំងរបស់ប្រទេសចិននោះទេ។

សម្រាប់ដែនកោះមួយនេះ សហរដ្ឋ អាមេរិកបានបញ្ជូនវ៉ាក់សាំង ២លាន ៥ សែនដូសហើយកាលពីមួយខែមកនេះ។

ចំណែកដែនដីហុងកុង វិញ គឺមាន ប្រជាជនតិចតួចប៉ុណ្ណោះបានចាក់វ៉ាក់សាំង ចិន ខណៈពួកគេត្រូវការវ៉ាក់សាំងរបស់ ប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពលីន
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (781) 780-7755

LEGEND

MOTOR GROUP, INC.

ហាងជួសជុលរថយន្ត លេជន

មានសេវាជួសជុលរថយន្តគ្រប់ប្រភេទ
រយន្ត ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?
ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.



យើងរៀបចំសណ្តោះការជួសជុល នៅពេលត្រូវការ, ធ្វើការជាមួយនឹង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំកំណត់សម្គាល់ទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។
115 Rock St. Unt #7 Lowell, MA 01854

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ
ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក
ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide
បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell,
Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
- អាយុ ២២ ឆ្នាំឡើងទៅ
- មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ
ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
- ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
- ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ
គ្រូពេទ្យ និងខេសមាឌីយ៉េ
- វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
- សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
- age 22 years and older
- eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
- Medication Management
- an individual care plan developed by a registered nurse and case manager
- ongoing monitoring of needs
- 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

តមកពីទំព័រទី ០១ យល់ដឹងពីការប្រើប្រាស់អាវកុល

ណែនាំឲ្យប្រើប្រាស់ដើម្បីលាងសម្អាត វីរុសកូវីដ-១៩នោះ ។ ប៉ុន្តែបើយើងប្រើប្រាស់ អាវកុលមិនត្រូវតាមវិធានសុខាភិបាល គឺមិនត្រឹមតែមិនអាចលាងសម្អាតវីរុសកូវីដ-១៩ ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យ ប៉ះពាល់សុខភាពយើងទៀតផង ។ ដូច្នេះ តើយើងគួរប្រើប្រាស់អាវកុលបែបណា ? ទើបអាចសម្អាតវីរុសកូវីដ-១៩មានប្រសិទ្ធភាព ! ហើយយើងធ្វើយ៉ាងណាទើបអាច កំណត់សម្គាល់ច្បាស់លាស់ថាជាអាវកុល ឬ មេតាណុល ។ យើងអាចពិសោធន៍ ងាយៗ គ្រាន់តែយកសារធាតុទាំងពីរនេះ ដាក់ក្នុងស្លាបព្រាបាយ ហើយកេះដៃកេះ ដុត បើអណ្តាតភ្លើងពណ៌ក្រហមវាជា អាវកុល តែបើអណ្តាតភ្លើងពណ៌ខៀវវា ជាមេតាណុល ។

បើយោងតាមការចេញផ្សាយរបស់ Hello KruPet នៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២០ ស្តីពីសារធាតុមេតាណុល អាច សម្អាតវីរុសកូវីដ-១៩បានអត់? បានបញ្ជាក់ ថាបច្ចុប្បន្នផលិតផលសម្អាតមេតាណុល កំពុងតែលក់ដូរនៅលើទីផ្សារ មានដូចជា៖ ដែល ទឹកលាងដៃ អាវកុល ត្រូវបានគេ ឃើញថា មានផលិតផលក្លែងក្លាយច្រើន ជាពិសេស អាវកុលតែម្តង គឺមិនមែនជា អាវកុលឬ មេតាណុលតែជា មេតាណុល ទៅវិញ ។

ឱសថការីគឺម កាណែល លោកក៏បាន បញ្ជាក់ដែរថា មេតាណុល មិនអាចសម្អាត មេរោគកូវីដ-១៩ បាននោះទេ ហើយវា ថែមទាំងមិនអាចសម្អាតពពួកបាក់តេរី មេរោគ ឬ វីរុស បានល្អទេ ពោល គឺសឹងតែ មិនអាចសម្អាតបានតែម្តង ។

លោកបានបន្តទៀតថា ភាគច្រើនគេ មិនដែលប្រើមេតាណុលសម្រាប់ព្យាបាល សម្អាត ឬ សម្អាតមេរោគឡើយ បើទោះជា វាមានដីក្រខ្ពស់ក៏ដោយក៏លទ្ធភាពសម្អាត មេរោគរបស់មេតាណុលតិចណាស់ គេ យកសារធាតុមេតាណុលប្រើក្នុងមន្ទីរពិសោធន៍ និងឧស្សាហកម្មផ្សេងៗតែប៉ុណ្ណោះ ។ មួយវិញទៀត សារធាតុរបស់មេតាណុល វាពុល គេមិនអាចប្រើបានក្នុងវិស័យ វេជ្ជសាស្ត្រសម្រាប់សម្អាត សម្អាតមេរោគ បាននោះទេ ។

បើមេតាណុលមិនអាចសម្អាតមេរោគ

បាន តើគេបង្កើតវាដើម្បីធ្វើអ្វី ?

ឱសថការីគឺម កាណែល បានបញ្ជាក់ ទៀតថា មេតាណុល គេបង្កើតឡើង ដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្ម និង មន្ទីរពិសោធន៍ វិភាគ ដោយមានតេស្ត មួយចំនួន គេប្រើមេតាណុលដើម្បីវិភាគ ។ ឧទាហរណ៍ មេតាណុល ក្នុងវិស័យ ឧស្សាហកម្ម សំយោគផ្លាស្ទិក គេប្រើវាជា កាតាលីករ ។ មួយវិញទៀត មេតាណុល ក៏អាចប្រើជាសាំងដុតអ្វីផ្សេងៗ គ្រាន់តែ មិនអាចឆេះខ្លាំងដូចសាំងតែប៉ុណ្ណោះដែល



ជាមេតាណុលប្រើ មេតាណុល ជាឥន្ធនៈ បាន ។ ការប្រើប្រាស់ មេតាណុលមិនបាន ត្រឹមត្រូវ និងតាមជំនាញច្បាស់លាស់អាច បណ្តាលឲ្យពុលខួរក្បាល ប៉ះពាល់ដល់ ប្រព័ន្ធសរសៃប្រសាទបណ្តាលឲ្យខ្វាក់ភ្នែក ហើយបើប្រើច្រើនបណ្តាលឲ្យបាត់បង់ជីវិត ផងដែរ ។

គួរបញ្ជាក់ថា ក្នុងកំឡុងពេលដែល ជំងឺកូវីដ-១៩ កំពុងតែរីករាលដាលនេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋនាំគ្នា ពាក់ម៉ាស់ បើសិនជាមានការងារត្រូវ ជួបជុំគ្នាវិញ ម្នាក់ៗមានកាន់ដបអាវកុល នៅក្នុងដៃ ពួកគាត់តែងតែមិនភ្លេចបាញ់ អាវកុលនៅលើកៅអី ឬ តុ មុននឹងអង្គុយ តែបើសិនជានៅក្នុងដបនោះ មិនមែនជា អាវកុល បែរជាមេតាណុល ទៅវិញ តើ ពួកគាត់អាចការពារជំងឺកូវីដ-១៩ បានដែរ ឬទេ? ពួកគាត់តែងតែគិតថា ការបាញ់ អាវកុលនៅលើតុ ឬ កៅអី អាចការពារ ពីការឆ្លងជំងឺកូវីដ-១៩ បាន ។

ពាក់ព័ន្ធនឹងការប្រើប្រាស់អាវកុល ដែលអាចសម្អាតវីរុសកូវីដ-១៩ បានល្អ លោកវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ

ជ័យជំនះបានពន្យល់ឲ្យដឹងថា អាវកុល ៩៧ដឺក្រេឬអាវកុលសុទ្ធមួយរយភាគរយ មិនអាចសម្អាតវីរុសកូវីដ-១៩ បានទេ ដោយសារអាវកុលសុទ្ធជាមួយនឹងស្លូត រហ័ស ឬ ហើរចេញ ។ ប៉ុន្តែបើយើងយក អាវកុលទៅលាយជាមួយនឹងទឹកស្អាត ឬ ទឹកស្អាត លាយធ្វើយ៉ាងណាឲ្យ អាវកុលធ្លាក់មកត្រឹម ៧៥ ដឺក្រេ ទើប អាចសម្អាតវីរុសកូវីដ-១៩ បាន ។ ពីព្រោះ អាវកុល ៧៥ដឺក្រេ មានជាតិទឹកអាច មានសំណើមបានយូរទុកឱកាសទឹក អាវកុលសម្អាតវីរុសកូវីដ-១៩ បានល្អ ។

លោកថា បើយើងលាយអាវកុល ជាមួយនឹងទឹកស្អាតស្អាត យើងអាចទុក

ឧស្សាហកម្ម ដូចជាយកទៅផលិត ឬ លាយជាមួយស្រាជាដើម ។ យើងដឹង ហើយថា កន្លងមកមានឈ្មួញទុច្ចរិតបាន នាំចូលសារធាតុមេតាណុលខុសច្បាប់ពី ប្រទេសជិតខាងមកកម្ពុជា ដើម្បីផលិត អាវកុលក្លែងក្លាយ ហើយក៏ត្រូវសមត្ថកិច្ច បង្ក្រាប ពីព្រោះអាវកុលក្លែងក្លាយដែល ផលិតពីមេតាណុល មិនអាចសម្អាតវីរុស កូវីដ-១៩ បានទេ ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ លោក Tedros Adhanom Ghebreyesus ប្រធាន WHO បានចេញការព្រមានក្នុង ទិសដៅតែមួយថា វីរុសបម្លែងខ្លួនឥណ្ឌា "Delta" គឺជាប្រភេទវីរុសបម្លែងខ្លួនងាយ ឆ្លងបំផុត ។

លោកបញ្ជាក់ថា ឥឡូវនេះវាបានរីក រាលដាលនៅក្នុងប្រទេសយ៉ាងហោចណាស់ ចំនួន ៩៦ ជាពិសេសនៅក្នុងប្រទេសក្រីក្រ ដែលខ្វះខាតវ៉ាក់សាំង ហើយវានឹងរីក រាលដាលកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់ ។ អញ្ជឹងទេ ទាក់ទិននឹងវីរុសកូវីដ-១៩ ដែល បម្លែងខ្លួនថ្មីនេះ យើងគួរតែអនុវត្តតាម វិធានសុខាភិបាល រក្សាគម្លាត ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ដែល និងអាវកុល ជាប្រចាំ ហើយត្រូវគោរពតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន អនុវត្ត ៣កុំ ៣ការពារ ។ ជាពិសេសការប្រើប្រាស់ អាវកុលគឺត្រូវប្រើប្រាស់អាវកុលដែល លាយជាមួយទឹកស្អាតស្អាត ឬ ទឹកស្អាត ធ្វើ យ៉ាងណាឲ្យសារធាតុអាវកុលសុទ្ធ ៩៧ ទៅ ១០០ដឺក្រេ ឲ្យធ្លាក់មកត្រឹម ៧៥ដឺក្រេ ទើបអាចបាញ់ ឬ លាងសម្អាតវីរុសកូវីដ- ១៩ មានប្រសិទ្ធភាព ។

KhmerPost USA, LLC
សារព័ត៌មានខ្មែរជុំសហរដ្ឋអាមេរិក



អត្តនាយក សុបិន្ត ពិន
Soben Pin, Co-Founder | Publisher
Cell: 978-656-8141
Soben@khmerpostusa.com

Article Submission
Khmerpostusa@gmail.com

ថ្ងៃសាភ័ណ្ឌភាព Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

តមកពីទំព័រទី ០៦ តើនរណាសម្លាប់បណ្ឌិត កែម ឡី

ដែលប៉ះពាល់ដល់ប្រយោជន៍ខ្លាំង ដោយសារតែការស្រាវជ្រាវ និងបរិយាកាស វិទ្យាសាស្ត្ររបស់បណ្ឌិត កែម ឡី គឺ ក្រុម ឬគណបក្សរបស់លោក ហ៊ុន សែន។

ដូច្នេះ ការបាត់បង់របស់អ្នកស្រឡាញ់ បណ្ឌិត កែម ឡី ដែលខ្លាចក្រុមអ្នកកាន់ អំណាចធ្វើទុក្ខបុកម្នេញ ឬសម្លាប់គាត់ នោះ គឺជារឿងដែលអាចប្រាកដនិយម ច្រើន។

ក្រៅពីនេះការស្រាវជ្រាវនិងលាតត្រដាង របស់បណ្ឌិត កែម ឡី បានប៉ះទង្គិចខ្លាំង ដល់ផលប្រយោជន៍របស់ក្រុមអ្នកកាន់ អំណាចថែមទៀត។ ដូច្នេះមានន័យថា ការសម្លាប់បំបិទមាត់បណ្ឌិត កែម ឡី អាច មានប្រយោជន៍ខ្លាំងដល់ក្រុមដែលប៉ះពាល់ ផលប្រយោជន៍ទាំងនោះ។

ប្រសិនបើការអះអាងរបស់អង្គការ សិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងស្ថានទូត ឬរដ្ឋាភិបាលបរទេសនានាដែលថា ការ សម្លាប់បណ្ឌិត កែម ឡី គឺជាអំពើហិង្សា ឬជាឃាតកម្មនយោបាយជាការពិតមែន នោះគេអាចសន្និដ្ឋានបានថា ក្រុម ឬ គណបក្សកាន់អំណាចអាចជាក្រុមដែល ទទួលបានផលប្រយោជន៍នយោបាយ ច្រើនជាងគេក្នុងការបំបាត់បណ្ឌិត កែម ឡី។

លោក ផៃ ស៊ីដាន បានផ្តល់កិច្ច សម្ភាសន៍ដល់សារព័ត៌មាន Al Jazeera ដោយបន្តសម្តីរបស់លោក ហ៊ុន សែន ថា ក្រុមប្រឆាំងបានសម្លាប់បណ្ឌិត កែម ឡី ដើម្បីទម្លាក់កំហុសដាក់លើរដ្ឋាភិបាល ដែលកំពុងកាន់អំណាច។

នេះជាការអះអាងមួយដែលគ្មាន ហេតុផលធ្វើឱ្យគេចាប់អារម្មណ៍អ្វីបន្តិច ឡើយ។ បើគេអង្កេតលើទិដ្ឋភាពជាក់ស្តែង គណបក្សប្រឆាំងហាក់គ្មានផលចំណេញ អ្វីបន្តិចសោះក្នុងការសម្លាប់បណ្ឌិត កែម ឡី។

ប្រសិនបើគណបក្សប្រឆាំងធ្វើដូច្នោះ មែន នោះបក្សកាន់អំណាចមានលទ្ធភាព គ្រប់គ្រាន់ក្នុងការស៊ើបអង្កេត និងចាប់ ក្រុមមេដឹកនាំបក្សប្រឆាំង ព្រោះការប្រព្រឹត្តិ អំពើឃាតកម្មនេះត្រូវការរៀបចំ និងមាន

ការគាំទ្រជាប្រព័ន្ធ។

ផ្ទុយទៅវិញ ការអះអាងរបស់ក្រុម មេដឹកនាំរដ្ឋាភិបាល គឺជាការព្យាយាម ដោះខ្លួន ឬបង្វែរការសង្ស័យរបស់ពលរដ្ឋ ខ្មែរ។ បើរដ្ឋាភិបាលមានចេតនាក្នុងការ បង្វែរដានមែន ដូច្នេះការសង្ស័យអំពីការ ពាក់ព័ន្ធរបស់រដ្ឋាភិបាល ឬក្រុមកាន់ អំណាចក្នុងករណីឃាតកម្មនេះ កាន់តែ



មានភាពប្រាកដនិយម។

ក្រៅពីចំណុចទាំងនេះ លោក ហ៊ុន សែន ធ្លាប់បានគំរាមបណ្ឌិត កែម ឡី ដោយផ្ទាល់ និងធ្លាប់បាននិយាយដោយ ប្រយោលដល់អ្នកណាដែលធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍គ្រួសាររបស់លោក ថា “បើឯងមិនឱ្យគ្រួសារអញបានសុខ អញក៏មិនឱ្យឯងបានសុខដែរ”។

សារនេះក៏ត្រូវបានបង្ហោះលើគេហទំព័រ ហ្វេសប៊ុកមួយឈ្មោះ ហ៊ុន ម៉ាណា ក្នុង រយៈពេលប្រមាណមួយសប្តាហ៍មុនការ សម្លាប់បណ្ឌិត កែម ឡី តែត្រូវបានគេលុប ចោលវិញភ្លាមៗនៅក្រោយមរណភាព របស់បណ្ឌិតរូបនេះ។

ថ្វីបើការសង្ស័យជាច្រើន និងប្រកប ដោយភាពប្រាកដនិយមថា ការសម្លាប់ បណ្ឌិត កែម ឡី គឺជាឃាតកម្មនយោបាយ រីឯអ្នកដែលមានប្រយោជន៍នយោបាយ ក្នុងការសម្លាប់អ្នកវិភាគរូបនេះគឺក្រុមអ្នក កាន់អំណាច ក៏គេនៅតែមានការចោទសួរ ថាតើនរណាជាឃាតកម្មឬមេខ្លោងពិតប្រាកដ ក្នុងអំពើឃាតកម្មនេះ? គេពិបាករកចម្លើយ ពិតជាក់លាក់សម្រាប់សំណួរនេះណាស់។ តែគេអាចមានតម្រុយខ្លះ សម្រាប់ ការពិចារណា។

តទៅទំព័រទី១៥

Analysis: Who killed Dr. Kem Ley? From Page 06

sination of Dr. Kem Ley could be very beneficial to the groups that their interests are affected.

If the claims of national and international human rights organizations and embassies or foreign governments that the assassination of Dr. Kem Ley is violence or a political assassination are true, then

In addition to these points, Mr. Hun Sen had directly threatened Dr. Kem Ley and had said indirectly to anyone who harmed his family's interests: "If you do not make my family happy, I will not let you be happy neither."

The message was also posted on a Facebook page called Hun Mana about a week before the assassination of Dr. Kem Ley, but was deleted shortly after his death.

Despite the skeptical and realistic skepticism that the assassination of Dr. Kem Ley was a political assassination, and who was politically motivated to assassinate the analyst, the ruling party remains in question. Who is the real killer or mastermind in this murder? It is very difficult to find a definite answer to this question. But there may be some clues for consideration.

What Dr. Kem Ley did during his lifetime has had a profound effect on the interests of Hun Sen's government and companies in Cambodia.

In 2016, Global Witness released an investigation report that the Hun family owned hundreds of large businesses in Cambodia, all of which were involved in corruption and national destruction.

Dr. Kem Ley's research and revelations are also relevant to these scandals. He was killed just two days after he spoke to local media about the Hun family scandal found by the report.

Therefore, this is a point that may raise suspicions about the involvement of Hun Sen's family in the murder of Dr. Kem Ley.

Besides, it is known that Dr. Kem Ley was shot dead in a Star

it can be concluded that the ruling group or party may be the recipient has the most political interests in eliminating Dr. Kem Ley.

Phay Sipphan gave an interview to Al Jazeera, quoting Hun Sen as saying that the opposition had killed Dr. Kem Ley to put the blame on the ruling government.

This is a claim that has no interesting reason at all. If you look at the facts, the opposition party seems to have no benefit at all in the assassination of Dr. Kem Ley.

If the opposition does so, the ruling party will be able to investigate and arrest opposition leaders, as the killings need to be organized and systematically supported.

On the contrary, the claims of government leaders are an attempt to free themselves or divert the suspicions of the Cambodian people. If the government intends to evade, then suspicions about the involvement of the government or the ruling party in the murder case are even more realistic.

Please see /15

តមកពីទំព័រទី ១៤ តើនរណាសម្លាប់បណ្ឌិត កែម ឡី

ក្នុងពេលមានជីវិត អ្វីដែលលោក បណ្ឌិត កែម ឡី បានធ្វើគឺមានផលប៉ះពាល់ ខ្លាំងដល់ផលប្រយោជន៍នៃរដ្ឋាភិបាល លោក ហ៊ុន សែន និងក្រុមហ៊ុននានានៅ កម្ពុជា។

ក្នុងឆ្នាំ២០១៦ អង្គការ Global Witness បានចេញផ្សាយនូវរបាយការណ៍ស៊ើប អង្កេតមួយថា គ្រួសារត្រកូល ហ៊ុន បាន គ្រប់គ្រងក្រុមហ៊ុនជំនួញធំៗរាប់រយនៅ កម្ពុជា ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែ ពាក់ព័ន្ធនឹងអំពើពុករលួយ និងសកម្មភាព បំផ្លាញជាតិនានា។

ការសិក្សាស្រាវជ្រាវនិងការស្រាវជ្រាវ របស់បណ្ឌិត កែម ឡី ក៏សុទ្ធតែពាក់ព័ន្ធ នឹងរឿងអាស្រូវទាំងនេះដែរ។ ជាងនេះ ទៅទៀត លោកត្រូវបានគេសម្លាប់តែក្នុង រយៈពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក និយាយតាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកអំពីរឿងអាស្រូវរបស់គ្រួសារ ត្រកូល ហ៊ុន ដែលបានរកឃើញដោយ របាយការណ៍នោះ។

ដូច្នេះ នេះជាចំណុចមួយដែលអាច ធ្វើឱ្យគេសង្ស័យអំពីការពាក់ព័ន្ធរបស់ គ្រួសារលោក ហ៊ុន សែន ក្នុងរឿងឃាតកម្ម លើបណ្ឌិត កែម ឡី។

ក្រៅពីនេះ នរណាក៏គេដឹងដែរថា លោកបណ្ឌិត កែម ឡី ត្រូវបានគេបាញ់ សម្លាប់ក្នុងហាងស្តារម៉ាត់មួយកន្លែងដែល មានបំពាក់ដោយការមេរ៉ាខ្វាត់ខ្វែង ទាំង ក្នុង និងក្រៅហាងថែមទៀត។ លើសពី នេះវីឡា និងហាងទំនើបៗនៅជុំវិញហាង នោះ សុទ្ធតែមានបំពាក់ដោយការមេរ៉ា ដែរ។

ដូច្នេះ ប្រសិនបើលោក ហ៊ុន សែន មានចេតនាចង់ស៊ើបអង្កេតដើម្បីប្រមូល ភស្តុតាងជាក់លាក់ លោកអាចធ្វើបាន យ៉ាងងាយស្រួល ហើយក៏គ្មានជនណា អាចប្រឆាំងនឹងលោកបាននោះដែរ។ ដូច្នេះ តើគេអាចសង្ស័យអំពីចេតនារបស់លោក ហ៊ុន សែន ក្នុងការស៊ើបអង្កេតករណី ឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែរ ឬទេ?

តាមពិត របបលោក ហ៊ុន សែន បាន

បង្ហាញឃាតកម្មក្រោយពីការសម្លាប់ លោកបណ្ឌិត កែម ឡី ភ្លាមៗ។ តែគ្មាន នរណាម្នាក់ជឿរឿងនេះទេ ដោយសារគេ មានចំណុចសង្ស័យជាច្រើន។ ភាពមន្ទិល សង្ស័យទាំងនោះមានដូចជា ស្បែកជើង របស់ឃាតកដែលបង្ហាញដោយវីដេអូក្នុង ហាងស្តារម៉ាត់ និងស្បែកជើងរបស់ឃាតក ដែលរត់តាមផ្លូវ ហើយត្រូវគេចាប់យកមក បង្ហាញសាធារណជននោះ គឺខុសគ្នា ស្រឡះ។

នៅពេលដែលឃាតកសិប្បនិម្មិតនោះ កំពុងរត់តាមផ្លូវក្នុងរាជធានីភ្នំពេញ ម៉ូតូ របស់សមត្ថកិច្ចហាក់ដូចជាជិះអម និង ជួយការពារថែមទៀត។ ដូច្នេះចំណុច ទាំងនេះអាចបង្ហាញអំពីការរៀបចំទុកជា មុន។



ប្រសិនបើគ្មានការពាក់ព័ន្ធ ឬការ ការពារពីលោកហ៊ុនសែនតើក្រុមសមត្ថកិច្ច ទាំងនោះអាចមានលទ្ធភាពធ្វើដូច្នោះដែរ ឬទេ? ប្រសិនបើពួកគេធ្វើដូច្នោះដោយ ល្ងង់លាក់ តើពួកគេអាចរួចខ្លួនដែរឬទេ?

ដូចគ្នាទៅនឹងសពរបស់លោក ជា វិជ្ជា ដែរ សមត្ថកិច្ចបានត្រៀមកម្លាំង និង ថយន្តបម្រុងយកសពលោកបណ្ឌិត កែម ឡី ទៅបូជាចោលភ្លាមៗ តែត្រូវបាន មហាជនទប់ស្កាត់។ តើចំណុចនេះអាច ធ្វើឲ្យមហាជនមានមន្ទិលសង្ស័យចំពោះ ចេតនារបស់របបលោក ហ៊ុន សែន ដែរ ឬទេ?

តើហេតុអ្វីបានជាជនរដ្ឋាភិបាលលោក ហ៊ុន សែន ហាមស្ថានីយប្រេងឥន្ធនៈ ទាំងអស់នៅតាមដងផ្លូវ ផ្អាកការលក់សាំង បណ្តោះអាសន្ននៅថ្ងៃហែសពបណ្ឌិត កែម ឡី ពីវត្តចាស់ក្នុងទីក្រុងភ្នំពេញ ឆ្ពោះ

Analysis: Who killed Dr. Kem Ley?
From Page 14

Mart shop equipped with cameras both inside and outside the shop. In addition, the villas and luxury shops around the shop are all equipped with cameras.

Therefore, if Mr. Hun Sen intends to investigate to gather specific evidence, he can easily do so and no one can oppose him. So can anyone suspect Hun Sen's intentions in investigating the murder of Dr. Kem Ley?

In fact, Hun Sen's regime revealed a murderer immediately after the assassination of Dr. Kem Ley. But no one believes this be-

running on the streets of Phnom Penh, police motorcycles seemed to accompany and help protect him more. So these points may indicate a pre-arrangement.

Without the involvement or protection of Hun Sen, would those authorities be able to do so? If they did so secretly, would they be able to escape?

Like Chea Vichea's body, the police prepared a force and a back-up vehicle to take Dr. Kem Ley's body to be cremated immediately, but were stopped by the public. Can this make the public doubt the intentions of the Hun Sen regime?

Why did the Hun Sen government ban all gas stations on the streets, temporarily suspending the sale of gasoline during the parade of Dr. Kem Ley's funeral from Wat Chas in Phnom Penh to his hometown in Takeo province?

So far, why has the government refused to show security cameras in the Star Mart, where Dr. Kem Ley's killer was seen to the public and Dr. Kem Ley's family?

Family of Dr. Kem Ley

The answers to all these questions remain unanswered and remain questionable for the families of Dr. Kem Ley and the families of other victims who are waiting for justice from a dark world plagued by cries of despair in the camp of sadness.

cause they have a lot of suspicions. Those suspicions, such as the murderer's shoes shown in the video in the Star Mart and the murderer's shoes that ran down the street and were captured and shown to the public, are very different.

Oeut Ang was sentenced to life in prison in connection with the assassination of Dr. Kem Ley.

While the artificial killer was

ទៅកាន់ស្រុកកំណើតរបស់លោកក្នុងខេត្ត តាកែវ?

តើហេតុអ្វីរហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនព្រមបង្ហាញការមេរ៉ា សុវត្ថិភាពក្នុងហាងស្តារម៉ាត់ ជាទីដែល ឃាតករកំពុងជីវិតបណ្ឌិត កែម ឡី នោះ ឲ្យមហាជន និងក្រុមគ្រួសាររបស់បណ្ឌិត

កែម ឡី បានឃើញ?

ចម្លើយចំពោះសំណួរទាំងអស់នេះ នៅតែគ្មាន និងនៅតែជាចម្ងល់សម្រាប់ ក្រុមគ្រួសាររបស់បណ្ឌិត កែម ឡី និងក្រុម គ្រួសារជនរងគ្រោះដទៃទៀតដែលទន្ទឹង រង់ចាំយុត្តិធម៌ពីពិភពមួយដែលងងឹត ស្ងួតស្ងួត ញាំញីទៅដោយសម្រែកហែក អស់ក្តីសង្ឃឹមក្នុងជំរំនៃភាពសោកសៅ។

PRINT READERSHIP

50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



**ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM**

2021 PRINTING SCHEDULES


EFFECTIVE JANUARY 1, 2021

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com



Khmer Post USA

Distribution Locations Include:

Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

2021 PRINTING DATES

**Advertising deadlines are 5 business days
prior to printing date.**

January 11 & 25	July 12 & 26
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

**MONTHLY
DISTRIBUTION**

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

27 Jackson Street • Unit 329 • Lowell, MA 01852

Tel: 978.677.7163 • Fax: 978.677.7092

Email: khmerpostusa@gmail.com

www.khmerpostusa.com

*Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau*



Follow us
@KhmerPostUSA



Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA